

ពិធីសារអាហារពេលល្ងាច-ភោជនីយដ្ឋាន - ឧបសម្ព័ន្ធ ជ

ពិធីសារនេះនឹងត្រូវបញ្ចប់ដោយភោជនីយដ្ឋានអាហារពេលល្ងាចក្នុងនោះរួមមានហាងស្រាបៀរស្រាបៀរបារហាងស្រាសិប្បកម្មនិងហាងស្រាដែលទទួលបានការអនុញ្ញាតឱ្យផ្តល់នូវការអង្គុយទទួលទានអាហារពេលល្ងាច។ បារីឈរតែងហាងស្រាសិប្បកម្មផលិតគ្រឿងម៉ាស៊ីននិងកន្លែងទទួលភ្ញៀវដែលមិនមានផ្ទះបាយអនុញ្ញាតសុខភាពដែលមានស្រាប់ត្រូវបានហាមឃាត់មិនឱ្យបើករហូតដល់មានការអនុញ្ញាតពីឡងប៊ិចសុវត្ថិភាពនៅផ្ទះបញ្ជាទិញ។ តម្រូវការខាងក្រោមអនុវត្តចំពោះភោជនីយដ្ឋានអាហារពេលល្ងាចទាំងអស់។ បន្ថែមលើលក្ខខណ្ឌដែលបានកំណត់លើវិស័យភោជនីយដ្ឋានសម្រាប់ទទួលទានអាហារពេលថ្ងៃត្រង់ដោយអភិបាលខេត្តអាជីវកម្មក៏ត្រូវគោរពតាមលក្ខខណ្ឌដែលមានចែងក្នុងពិធីសារភោជនីយដ្ឋានជេនអ៊ីននេះផងដែរ។ ពិធីសារនេះត្រូវតែអនុវត្តនិងបិទផ្សាយមុនពេលបើកភោជនីយដ្ឋានអាហារពេលល្ងាច។

សូមចំណាំ: ឯកសារនេះអាចត្រូវបានធ្វើបច្ចុប្បន្នភាពនៅពេលដែលព័ត៌មាននិងធនធានបន្ថែមអាចរកបានដូច្នោះត្រូវប្រាកដថាពិនិត្យមើលគេហទំព័ររបស់ឡងប៊ិច កូវីដ-១៩ នៅ www.longbeach.gov/covid19 ជាទៀងទាត់សម្រាប់ការធ្វើបច្ចុប្បន្នភាពលើឯកសារនេះ។

បញ្ជីផ្ទៀងផ្ទាត់នេះរួមមាន៖

- (១) គោលនយោបាយនិងការអនុវត្តនៅកន្លែងធ្វើការដើម្បីការពារសុខភាពបុគ្គលិក
- (២) ផ្ទៀងផ្ទាត់ការដើម្បីធានាបាននូវភាពឃ្លាតឆ្ងាយនៃរាងកាយ
- (៣) ផ្ទៀងផ្ទាត់ការដើម្បីធានាការគ្រប់គ្រងការឆ្លង
- (៤) ទំនាក់ទំនងជាមួយនិយោជិកនិងសាធារណជន
- (៥) ផ្ទៀងផ្ទាត់ការដើម្បីធានាបាននូវការទទួលបាននូវសេវាកម្មចាំបាច់ប្រកបដោយសមធម៌

អាជីវកម្មទាំងអស់ត្រូវអនុវត្តវិធានការណ៍ដែលអាចអនុវត្តបានទាំងអស់ដែលបានរាយខាងក្រោមហើយត្រូវត្រៀមដើម្បីពន្យល់ពីមូលហេតុដែលវិធានការណ៍ណាមួយដែលមិនត្រូវបានអនុវត្តមិនត្រូវបានអនុវត្ត។

ឈ្មោះអាជីវកម្ម:	
កន្លែងអាស័យដ្ឋាន:	

ក១) ប័ណ្ណសន្យារ៉ាប់រងការងារនិងវិធានការណ៍ដើម្បីការពារសុខភាពនិយោជិក (ពិនិត្យមើលអ្វីទាំងអស់ដែលអនុវត្តទៅនឹងភាពអាចរកបាន)៖

- គោលនយោបាយការងារនិងវិធានការណ៍ដើម្បីគាំពារសុខភាពនិយោជិក(ឆ្លុះអ្វីទាំងអស់ដែលត្រូវបានរកឃើញ):
- ការត្រួតពិនិត្យរោគសញ្ញាត្រូវបានធ្វើឡើងមុនពេលនិយោជិកអាចចូលកន្លែងធ្វើការ។ ការត្រួតពិនិត្យត្រូវតែរាប់បញ្ចូលការត្រួតពិនិត្យផ្ទាល់មាត់ទាក់ទងនឹងក្អកដង្ហើមខ្លីឬក្តៅខ្លួននិងរោគសញ្ញាផ្សេងទៀតដែលនិយោជិកអាចនឹងជួបប្រទះ។
- និយោជិកទាំងអស់ដែលមានទំនាក់ទំនងជាមួយសាធារណជនឬនិយោជិកផ្សេងទៀតក្នុងកំឡុងពេលផ្លាស់ប្តូររេនរបស់ពួកគេត្រូវបានផ្តល់ជូនដោយមិនគិតថ្លៃការគ្របមុខលើក្រណាត់.

រាយការណ៍អំពីអំពើហិង្សា
សូមទូរស័ព្ទមក: (៥៦២) ៥៧០-២៦៣៣ ឬ
EMAIL:CETASKFORCE@LONGBEACH.GOV

- និយោជិកដែលផ្តល់សេវាកម្មដល់អតិថិជនដែលបានលុបគម្របមុខរបស់ពួកគេដើម្បីបរិភោគនិងភេសជ្ជៈរួមទាំងនិយោជិកដែលបម្រើអាហារឬភេសជ្ជៈដល់អតិថិជននិងនិយោជិកដែលគុរថយន្តក្រុងត្រូវពាក់ទាំងពីរ (១) ខែលការពារមុខនិង (២) ក។ គម្របមុខឬម៉ាស។ របាំងមុខត្រូវពាក់បន្ថែមលើគម្របមុខ.
- ការគ្របដណ្តប់តែងតែត្រូវបានពាក់ដោយនិយោជិកក្នុងកំឡុងពេលថ្ងៃធ្វើការនៅពេលមានទំនាក់ទំនងឬទំនងជាទាក់ទងជាមួយអ្នកដទៃ។ និយោជិកមិនចាំបាច់ពាក់គម្របមុខក្រណាត់ទេនៅពេលនិយោជិកនៅម្នាក់ឯងនៅក្នុងការិយាល័យឯកជនឬគូបជញ្ជាំង។ គម្របមុខបន្ថែមត្រូវតែផ្តល់ជូនតាមតម្រូវការ.
- និយោជិកត្រូវបានណែនាំឱ្យលាងគម្របមុខមុខរាល់ថ្ងៃ។
- ស្ថានីយ៍ការងារទាំងអស់ត្រូវបានបំបែកដោយយ៉ាងហោចណាស់ប្រាំមួយហ្វីត។
- តំបន់ចែកចាយ (សម្រាប់ការមកយកតាមដងផ្លូវ) បន្ទប់សំរាកបន្ទប់បង្កនសាធារណៈនិងតំបន់ទូទៅផ្សេងទៀតត្រូវបានគេរំដាប់មរោគចោលជាញឹកញាប់តាមកាលវិភាគដូចខាងក្រោម៖
 - តំបន់ចែកចាយ _____
 - បន្ទប់សម្រាក _____
 - បន្ទប់បង្កនសាធារណៈ _____
 - ផ្សេងទៀត _____
- ការឈប់សម្រាកត្រូវបានកំណត់ដើម្បីធានាថាប្រាំមួយ (៦) ហ្វីតរវាងបុគ្គលិកអាចត្រូវបានរក្សាទុកនៅក្នុងបន្ទប់សម្រាកតំបន់សម្រាកដែលបានកំណត់គ្រប់ពេល។
- និយោជិកត្រូវបានហាមឃាត់មិនឱ្យបរិភោគឬផឹកនៅកន្លែងណាផ្សេងទៀតនៅក្នុងកន្លែងធ្វើការក្រៅពីកន្លែងសម្រាកកន្លែងសំរាកដែលបានកំណត់។
- គ្រឿងបរិក្ខារដែលរំងាប់មេរោគនិងគ្រឿងផ្គត់ផ្គង់ដែលអាចរកបានសម្រាប់បុគ្គលិកនៅទីតាំងដូចខាងក្រោម៖
 - ប្រភេទអនាម័យប្រើប្រាស់ _____
 - បរិមាណ _____
 - វិធីសាស្ត្រនៃការធ្វើតេស្ត _____
- ទឹកអនាម័យលាងដៃមានប្រសិទ្ធភាពប្រឆាំងនឹងកូវីដ-១៩ អាចរកបានសម្រាប់បុគ្គលិកទាំងអស់ដែលមានទីតាំងដូចខាងក្រោម៖
- និយោជិកត្រូវបានទាមទារនិងអនុញ្ញាតឱ្យមានពេលវេលាគ្រប់គ្រាន់ដើម្បីលាងសំអាតឬប្រើទឹកអនាម័យលាងដៃរៀងរាល់ ៣០ នាទីម្តងឬចាំបាច់ប្រសិនបើមានស្រោមដៃត្រូវបានផ្តល់ឱ្យនៅពេលផ្លាស់ប្តូរការកិច្ចការងារដើម្បីចៀសវាងការឆ្លងឆ្លងសក្តានុពលណាមួយ។
- ច្បាប់ចម្លងពិធីសារនេះត្រូវបានចែកចាយនិងបណ្តុះបណ្តាលដល់បុគ្គលិកម្នាក់ៗ។
- ប័ណ្ណសន្យាទាំងអស់ដែលបានពិពណ៌នានៅក្នុងបញ្ជីផ្ទៀងផ្ទាត់នេះក្រៅពីគោលការណ៍ទាក់ទងនឹងលក្ខខណ្ឌការងារត្រូវបានអនុវត្តចំពោះបុគ្គលិកនៃការចែកចាយនិងក្រុមហ៊ុនផ្សេងទៀតដែលអាចមាននៅក្នុងបរិវេណភាគីទីបី។

ខ។ ការផ្ទៀងផ្ទាត់ធានាការឃ្លាតឆ្ងាយពីរាងកាយ

- កំណត់ការកាន់កាប់នៅក្នុងភោជនីយដ្ឋានដើម្បីធានាថាមានចម្ងាយឆ្ងាយនិង ឬឧបសគ្គខាងរាងកាយរវាងគុំដែលកាត់បន្ថយទំនាក់ទំនងរវាងអតិថិជននៅតុផ្សេងៗគ្នា។
 - សមត្ថភាពទទួលទានអាហារក្នុងផ្ទះនិងក្រៅមិនត្រូវលើសពី ៦០ ភាគរយនៃការកាន់កាប់អតិបរមាដើម្បីអនុញ្ញាតឱ្យមានកន្លែងគ្រប់គ្រាន់ចំងាយរាងកាយរវាងក្រុមអតិថិជនឡើយ។ ចម្ងាយគួរស្ថិតនៅចម្ងាយ ៦ ហ្វីតរវាងក្រុមអតិថិជនអង្គុយនិងឬប្រើរបាំងរាងកាយ។ គ្រឿងបរិក្ខារដែលមិនអាចធ្វើប្រតិបត្តិការដោយមានចម្ងាយខាងរាងកាយសមស្របត្រូវតែមាន

រាយការណ៍អំពីអំពើហិង្សា
សូមទូរស័ព្ទមក៖ (៥៦២) ៥៧០-២៦៣៣ ឬ
EMAIL:CETASKFORCE@LONGBEACH.GOV

កន្លែងរស់នៅទាបរហូតដល់មានការឃ្លាតឆ្ងាយពីរាងកាយសមស្រប។

- គុំទាំងអស់ត្រូវបានដាក់ចន្លោះពីគ្នាយ៉ាងតិចប្រាំមួយហ្វីតឬបើមិនអាចចល័តបានទេចាំរីកាតថាសត្រូវបានបន្ថែមដើម្បីបំបែកគុំដែលលាតពីលើក្បាលអតិថិជននៅពេលកំពុងអង្គុយ។
- ផ្តល់របាំងរូបវន្តនិងភាគថាសនៅទីតាំងម៉ាស៊ីនចុះឈ្មោះនិងតំបន់ផ្សេងទៀតដែលមានចម្ងាយរាងកាយ ៦ ហ្វីតពិបាក។
- បុគ្គលិកដែលពាក់គម្របមុខក្រណាត់ត្រូវបិទជិតមាត់ទ្វារប៉ុន្តែត្រូវមានចំងាយជិត ៦ ហ្វីតពីអតិថិជនដែលនៅជិតបំផុតដើម្បីណែនាំអតិថិជនអោយតំរង់ជួរគ្នាបានប្រាំមួយហ្វីតនិងស្ថិតនៅក្នុងបន្ទាត់ត្រឹមត្រូវ។
- ផ្តល់សន្តិសុខឬបុគ្គលិកឱ្យបានគ្រប់គ្រាន់ដើម្បីអនុវត្តរាល់ការត្រួតពិនិត្យហ្វូងមនុស្សចាំបាច់និងពិធីសារឃ្លាតចម្ងាយរាងកាយ។
- ប្រសិនបើការអនុញ្ញាតឱ្យចូលកន្លែងទំនេរនោះអតិថិជនត្រូវបានតម្រង់ទៅជួរមួយនៃខ្សែពីរនៅមាត់ទ្វារ មួយសម្រាប់យករបស់ដែលបានបញ្ជាទិញជាមុននិងមួយទៀតសម្រាប់បរិភោគនៅនឹងកន្លែង។
- ខ្សែថែបឬសញ្ញាសម្គាល់ផ្សេងទៀតសម្គាល់ទាំងកន្លែងចាប់ផ្តើមសម្រាប់អតិថិជនដែលមកទទួលយកនិងចម្ងាយ ៦ ហ្វីតសម្រាប់អតិថិជនជាបន្តបន្ទាប់ដែលកំពុងតម្រង់ជួរ។
- នៅពេលផ្តល់ជូននូវការបញ្ជាទិញនិងការរើសយកនៅនឹងកន្លែងអតិថិជនគួរតែត្រូវបានលើកទឹកចិត្តឱ្យប្រើឧបករណ៍ទូរស័ព្ទរបស់ពួកគេដើម្បីមើលបញ្ជីមុខម្ហូបឬផ្តល់ជូននូវមុខម្ហូប (ដែលពេញចិត្ត។ ប្រសិនបើមានម៉ឺនុយដែលអាចប្រើឡើងវិញបានពួកគេត្រូវតែត្រូវបានគេសម្លាប់ចោលបន្ទាប់ពីប្រើប្រាស់ម្តង ៗ) ដើម្បីអនុញ្ញាត ភាពងាយស្រួលនៃការបញ្ជាទិញនិងការបញ្ជាទិញទំនិញគួរតែត្រូវបានប្រមូលខ្ទប់និងរើសដោយអតិថិជន។
- អតិថិជនដែលកំពុងរង់ចាំរបស់របរអាចមិនប្រមូលផ្តុំគ្នានៅអាជីវកម្មនោះទេ។ ពួកគេគួរតែទុកនៅក្នុងឡានរបស់ពួកគេរង់ចាំនៅខាងក្រៅដែលមានចំងាយ ៦ ហ្វីតឬលើសពីនេះរីក៏ត្រូវបំបែកវិញក្នុងរយៈពេលដែលបានកំណត់នៅពេលអាហាររួចរាល់ដើម្បីទទួលបានការបញ្ជាទិញ។
- និយោជិកត្រូវបានណែនាំឱ្យរក្សាចម្ងាយយ៉ាងតិចប្រាំមួយ (៦) ហ្វីតពីអតិថិជននិងពីគ្នាទៅវិញទៅមកនៅក្នុងតំបន់បើកនិងទូទាត់ប្រាក់។ និយោជិកអាចចូលមកជិតមួយភ្លែតនៅពេលចាំបាច់ដើម្បីទទួលយកការការបង់ប្រាក់ប្រគល់អាហារឬផ្សេងពីនេះចាំបាច់។
- កន្លែងធ្វើការរបស់និយោជិកត្រូវបានបំបែកយ៉ាងតិច ៦ ហ្វីតហើយកន្លែងធម្មតាត្រូវបានរួមគ្នាដើម្បីកំណត់ការប្រមូលផ្តុំបុគ្គលិកដើម្បីធានាបានឃ្លាតចម្ងាយរាងកាយយ៉ាងតិច ៦ ហ្វីត។
- រដ្ឋសាលស្រាវជ្រាវស្រាវរៀបរយភោជនីយដ្ឋាននិងផ្សារដែលបម្រើអាហារអាចបើកបន្ទប់បរិភោគអាហាររបស់ពួកគេប្រសិនបើចម្ងាយរាងកាយមានចម្ងាយ (៦) ប្រាំមួយហ្វីតឬច្រើនជាងនេះ។
- ជម្រុញការដឹកជញ្ជូននិងការមកយកតាមដងជួរ។
- ផ្តល់អាទិភាពដល់កន្លែងអង្គុយក្រៅនៅពេលអតិថិជនកំពុងញ៉ាំនៅនឹងកន្លែង។
- សូមផ្តល់អនុសាសន៍យ៉ាងមុតមាំថាមានតែសមាជិកនៃគ្រួសារតែមួយដែលបរិភោគអាហារជាមួយគ្នា។
- កុំដាក់អតិថិជននៅចម្ងាយ ៦ ហ្វីតពីស្ថានីយការងាររបស់បុគ្គលិកការរៀបចំម្ហូបអាហារនិងភេសជ្ជៈនិងកន្លែងផ្ទុកទំនិញ។
- ពិចារណាតម្រូវឱ្យមានការកក់ដើម្បីការពារមនុស្សពីការប្រមូលផ្តុំ។
- មនុស្សច្រើនបំផុត ៦ នាក់អាចអង្គុយជាមួយគ្នាបាន។

ត។ ផ្ទៀងផ្ទាត់នៃការធានាគ្រប់គ្រងការការឆ្លងមេរោគ

រាយការណ៍អំពីអំពើហិង្សា
សូមទូរស័ព្ទមក៖ (៥៦២) ៥៧០-២៦៣៣ ឬ
EMAIL:CETASKFORCE@LONGBEACH.GOV

- ប្រព័ន្ធ HVAC គឺល្អដំណើរការល្អ។ ដល់កំរិតអតិបរមាដែលអាចធ្វើបានដោយចរន្តខ្យល់ត្រូវបានបង្កើន។
- ធានាបាននូវបុគ្គលិកគ្រប់គ្រាន់ក្នុងការសម្អាតកន្លែងអោយបានត្រឹមត្រូវ
- ប្រព័ន្ធទូទាត់ប្រាក់ដែលមិនមានទំនាក់ទំនងត្រូវបានដាក់ឱ្យដំណើរការឬប្រសិនបើមិនអាចធ្វើទៅបានប្រព័ន្ធទូទាត់ត្រូវបានលាងសំអាតបាក់តេរីធ្វើអនាម័យជាប្រចាំ។ ពិពណ៌នា៖ _____
- តំបន់រួមនិងវត្តដែលត្រូវបានប៉ះពាល់ភ្លាមៗនៅក្នុងការមកទទួលនិងការទូទាត់របស់អតិថិជន (ឧទាហរណ៍តារាងច្រកទ្វាររ៉ឺម៉ាណូចទាញអ្នកអានកាតឥណទាន) ត្រូវបានគេរមាប់មគចោលក្នុងរយៈពេលមួយម៉ោងក្នុងម៉ោងធ្វើការដោយប្រើថ្នាំសម្លាប់មេរោគដែលត្រូវបានអនុម័តដោយEPA។
- ធ្វើតាមការណែនាំរបស់អ្នកផលិតយ៉ាងជិតស្និទ្ធនៅពេលលាងសំអាតបាក់តេរីលើផ្ទៃទំនាក់ទំនងអាហារ។
 - ប្រភេទអនាម័យ _____
 - បរិមាណ _____
 - វិធីសាស្ត្រនៃការធ្វើតេស្ត _____
- តម្រូវឱ្យប្រើគម្របមុខនិងស្រោមដៃនិងឬការលាងដៃញឹកញាប់សម្រាប់អន្តរកម្មនិយោជិកជាមួយអតិថិជនការរៀបចំម្ហូបអាហារនិងការផ្តល់អាហារ។
- លាងសម្អាតនិងលាងកំចាត់រោគកុបរិភោគអាហារកៅអីបន្ទប់អង្គុយនិងឬផ្ទៃផ្សេងទៀតរវាងការប្រើប្រាស់របស់អតិថិជន។
- អតិថិជនត្រូវបានណែនាំថាពួកគេត្រូវពាក់អាវមុខគ្របដណ្តប់ក្នុងកំឡុងពេលនៅក្នុងហាងលើកលែងតែអង្គុយបរិភោគ។ នេះត្រូវអនុវត្តចំពោះមនុស្សពេញវ័យទាំងអស់និងកុមារអាយុលើសពី ២ ឆ្នាំ។ អាជីវកម្មអាចបដិសេធមិនទទួលយកបុគ្គលណាដែលមិនពាក់មុខ។
- មិនមានមុខម្ហូបណាអាចមានទំនាក់ទំនងច្រើនត្រូវបានចែករំលែករវាងកុដូចជាដបខាប់អំបិលនិងម្រេចក្រឡកប្លង់ប៉ុងនិងត្រូវមានអនាម័យរវាងការប្រើប្រាស់របស់អតិថិជន។ កញ្ចប់សេវាកម្មតែមួយអាចត្រូវបានផ្តល់ជូនសម្រាប់អតិថិជនម្នាក់ៗ។
- សេវាកម្មខ្លួនឯងរបស់អតិថិជនត្រូវបានហាមឃាត់លើកលែងតែមិនប្រើគ្រឿងម៉ាស៊ីនចែកចាយដូចជាម៉ាស៊ីនចែកចាយស្ករជានិងម៉ាស៊ីនបម្រើទំនំ។ ការត្រួតពិនិត្យនិងការមាប់មគរបស់និយោជិកគឺចាំបាច់ក្នុងករណីមានការចម្លងរោគណាមួយ។
- មិនមានកន្លែងទុកនៅខាងក្រៅនៃប្រដាប់ប្រដារទំនិញឬកេសជួះស្ថានីយ៍រង់ចាំ។
- ប្រដាប់ប្រដារចម្អិនអាហារកន្លែងពោះគោមុននឹងប្រើដោយអតិថិជនហើយទុកក្នុងធុងស្អាត។
- ប្រដាប់ប្រដារប្រើប្រាស់និងរបស់របរប្រើប្រាស់ច្រើនមុខគួរដោះស្រាយជាមួយស្រោមដៃហើយលាងជាមួយសាប៊ូលាងចាននិងទឹកក្តៅ (១០០ អង្សាសេ។) លាងជម្រះបន្ទាប់មកត្រូវបានធ្វើអនាម័យឬនៅក្នុងម៉ាស៊ីនលាងចាននិងគ្រឿងម៉ាស៊ីនដែលមានគុណភាពល្អ។ និយោជិកគួរលាងដៃបន្ទាប់ពីដោះស្រោមដៃរីក្រោយពេលដោះរបស់របរដោយផ្ទាល់។
- ផ្តល់កុងតឺន័រទៅតាមតម្រូវការនិងស្នើសុំអតិថិជនវេចខ្ចប់កាកសំណល់ផ្ទាល់ខ្លួន
- ផ្តល់លាងដៃពាក់តែដៃអតិថិជននៅឬក្បែរច្រកចូលរោងចក្រនិងនៅកុបរិភោគអាហារនិងតំបន់សមរម្យផ្សេងទៀត។
- នៅពេលដែលអាចធ្វើបានសូមតម្កើងឧបករណ៍ដែលមិនប្រើដៃដូចជាម៉ាស៊ីនចែកចាយសាប៊ូនិងកន្លែង។
- ផ្តល់ជូនការជ្រើសរើសនិងការចែកចាយដោយគ្មានការទាក់ទង។
- ការទូទាត់ទាំងអស់ក្លោងទ្វារបិទនិងស្ទើរសម្លាប់មេរោគចោលបន្ទាប់ពីប្រើប្រាស់ម្តង ៗ។
- បិទទឹកកន្លែងរោង។
- មិនត្រូវ ឲ្យ ចំណីអាហារឬកេសជួះណាមួយផ្តល់ជូនដោយអតិថិជនដែលមិនបានអង្គុយនៅក្នុងកំណត់ដោយ

រាយការណ៍អំពីអំពើហិង្សា
សូមទូរស័ព្ទមក៖ (៥៦២) ៥៧០-២៦៣៣ ឬ
EMAIL:CETASKFORCE@LONGBEACH.GOV

ភោជនីយដ្ឋានសម្រាប់បរិភោគឡើយ។

- របស់របរកំសាន្តដែលបានចែករំលែកដូចជាល្បែងក្តារល្បែងកុំព្យូទ័រនិងម៉ាស៊ីនចែកចាយត្រូវហាមឃាត់។ អតិថិជននឹងមិនមានលទ្ធភាពចូលទៅកាន់កន្លែងលេងល្បែងនិងកន្លែងកំសាន្តដូចជាតុបាល់រឹតបំព្រួញ។

យ។ ផ្ទៀងផ្ទាត់ដែលមានទំនាក់ទំនងជាមួយសាធារណរដ្ឋ

- ច្បាប់ថតចម្លងនៃពិធីសារនេះត្រូវបានបិទផ្សាយនៅតាមច្រកចូលសាធារណៈទាំងអស់ទៅកាន់កន្លែងនោះ។
- ដាក់ស្លាកសញ្ញានៅច្រកចូលកន្លែងផ្តល់ព័ត៌មានជូនដំណឹងដល់និយោជិកនិងអតិថិជនទាំងអស់ថាពួកគេគួរតែ (i) ចៀសវាងចូលទៅក្នុងរោងចក្រប្រសិនបើពួកគេកំពុងមានរោគសញ្ញានៃជំងឺផ្លូវដង្ហើម; រួមមានគ្រុនក្តៅឬក្អក; (ii) រក្សាចម្ងាយអប្បបរមា ៦ ហ្វីតពីមួយទៅមួយ (iii) កណ្តាស់និងក្អកទៅក្នុងកែងដៃ។ (iv) កុំចាប់ដៃឬចូលរួមទាក់ទងនឹងរាងកាយដែលមិនចាំបាច់។
- ផ្អាកសញ្ញានៅឯការចូលនិងប្រកួតដែលអតិថិជនតម្រង់ជួរជូនដំណឹងដល់អតិថិជនអំពីជម្រើសសម្រាប់និងគុណសម្បត្តិការបញ្ជាទិញជាមុននិងការបង់ប្រាក់ជាមុន។
- ការចែកចាយតាមអ៊ិនធឺណែតនៃការបង្កើត (គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម។ ល។) ផ្តល់នូវព័ត៌មានច្បាស់លាស់អំពីម៉ោងហាងតម្រូវការប្រើប្រាស់គម្របមុខគោលនយោបាយទាក់ទងនឹងការបញ្ជាទិញការទូទាត់ជាមុនការទិញនិងឬការចែកចាយនិងព័ត៌មានពាក់ព័ន្ធផ្សេងទៀត។

ង។ ផ្ទៀងផ្ទាត់ដែលអាចទទួលបានដោយស័ក្តិសិទ្ធិចំពោះសេវាកម្មសំខាន់

- ផ្ទៀងផ្ទាត់ត្រូវបានបង្កើតឡើងដើម្បីធានាការចូលទៅកាន់ទំនិញនិងសេវាកម្មសម្រាប់អតិថិជនដែលមានកម្រិតនៃការចល័តនិងឬមានហានិភ័យខ្ពស់នៅក្នុងទីសាធារណៈ។

ច។ ផ្ទៀងផ្ទាត់ចំពោះការធានាសុវត្ថិភាពចំណីអាហារនិងធនធានបន្ថែម

- ពិនិត្យឡើងវិញ [សៀវភៅណែនាំស្តីពីសុវត្ថិភាពចំណីអាហារទីក្រុងឡងប៊ិច](#)
- សៀវភៅណែនាំស្តីពីសុវត្ថិភាពចំណីអាហារទីក្រុងឡងប៊ិច [ការណែនាំក្នុងការទទួលទានអាហារ](#)
- មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ [សុវត្ថិភាពចំណីអាហារនិងជំងឺកូរ៉ូណាវីរុស ២០១៩](#)

**វិធានការបន្ថែមណាមួយដែលមិនរាប់បញ្ចូលខាងលើគួរតែត្រូវបានចុះបញ្ជីដាច់ដោយឡែក
ទំព័រដែលអាជីវកម្មត្រូវភ្ជាប់ទៅនឹងឯកសារនេះ។
អ្នកអាចទាក់ទងមនុស្សដូចខាងក្រោមជាមួយនរណាម្នាក់
សំណួរឬយោបល់អំពីពិធីសារនេះ៖**

ទំនាក់ទំនងអាជីវកម្ម៖
ឈ្មោះ:

លេខទូរសព្ទ:

ថ្ងៃបរិច្ឆេទចុងក្រោយ
កែសម្រួល៖